

**អនុសាសន៍លើសេចក្តីព្រាង បទបញ្ជា និងនីតិវិធីសំរាប់
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣**

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល សមាគមមិនមែនរដ្ឋាភិបាលដែលធ្វើការតាម ដានស្ថានភាពនយោបាយ និងការបោះឆ្នោតនៅកម្ពុជា រួមទាំងតំណាងគណបក្សនយោបាយ (ដូចមានរាយ នាមភ្ជាប់) យល់ឃើញថា ដើម្បីអោយដំណើរការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ប្រកបដោយ ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ វិធានដែលមានចែងនៅក្នុង បទបញ្ជា និងនីតិវិធីសំរាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី ៥ គួរតែរឹតត្បិតរាល់សកម្មភាពរើសអើងនយោបាយ ហើយធានាអោយបាននូវ សុចរិតភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរៀបចំការបោះឆ្នោត និងសមាជិកនៅក្នុងការប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយ(ពិសេសក្នុងដំណាក់កាលយោសនាបោះឆ្នោត)។

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមផ្តល់ អនុសាសន៍ជាគោលការណ៍រួម ១៦ចំណុច (ដូចមានភ្ជាប់ខាង ក្រោម) ជូនទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសំ រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ ដើម្បី គ.ជ.ប ធ្វើការពិចារណា និងកែ សម្រួលនីតិវិធីអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព តម្លាភាព បង្កើនទំនុកចិត្ត និងផ្តល់ភាពងាយស្រួល ដល់ម្ចាស់ឆ្នោតកម្ពុជាបានចូលរួមក្នុងដំណើរការបោះឆ្នោត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

- លោក **គង់ បញ្ញា** នាយកប្រតិបត្តិ គណៈកម្មាធិការខុមហ្វ្រែល / 012-942-017
- លោក **ហង្ស ពុទ្ធា** នាយកប្រតិបត្តិ គណៈកម្មាធិការនិចហ្វិក / 012-959-666
- លោក **គាន ពន្លក** នាយកស្តីទី អង្គការជ្រោក / 012-551-466
- លោក **សុក សំអឿន** នាយក អង្គការក្រុមអ្នកច្បាប់ការការពារសិទ្ធិកម្ពុជា / 012-90-11-99
- លោក **យ៉ង់ គមអេង** ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព
/ 016-828-211
- លោក **យ៉ែង វ៉ារ** នាយកប្រតិបត្តិ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ / 066-777-000

អនុសាសន៍លើសេចក្តីព្រាងចបព្វា និងនីតិវិធីសំរាប់ការបោះឆ្នោតជ្រើសតាំង

តំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣

ជំពូកទី ៣៖ ការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

១. ស្នើសុំកែលម្អប្រការ៖ ៣.១៩.៣.៤ និង ៣.១៩.៣.៥

បង្កើតគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យការតែងតាំងសមាជិក គឆ/ខប គយ/សប និង គកប/គករ។ គណៈកម្មការត្រូវមានការចូលរួមពីតំណាងគ.ជ.ប និងគ្រប់គណបក្សនយោបាយដែលមាន អាសនៈនៅក្នុងរដ្ឋសភា។

គណបក្សនយោបាយដែលមានអាសនៈនៅរដ្ឋសភាត្រូវបានស្នើបញ្ជូនបេក្ខជនសំរាប់ការជ្រើស រើសសមាជិក គឆ/ខប គយ/សប និងគកប/គករ។

លុបលក្ខខណ្ឌបច្ចេកទេសនៃការជ្រើសរើសដោយមិនអាស្រ័យលើបទពិសោធន៍បោះឆ្នោត ហើយ បន្ថែមថា បញ្ឈប់ការរើសចេញពីសាច់ញាតិបង្កើត (ឪពុក ម្តាយ បង និងប្អូនបង្កើត) ឬ ប្តីប្រពន្ធនៅក្នុង គឆ/ខប គយ/សប និងគកប/គករតែមួយ។

មូលហេតុ៖

ដើម្បីឲ្យមានការចូលរួមពិគ្រោះយោបល់លើដំណើរការជ្រើសរើស និងត្រួតពិនិត្យដំណើរការនៃ ការតែងតាំងដោយគ.ជ.ប និងបង្កើតឲ្យមានការជឿទុកចិត្តពីភាគីពាក់ព័ន្ធ និងព្រមទាំងបង្កើនការចូលរួម យុវជន និងស្ត្រីជាសមាជិក គឆ/ខប គយ/សប និងគកប/គករ។ កន្លងមកមន្ត្រី គ.ជ.ប ធ្លាប់បានស្នើឲ្យ គណបក្សនយោបាយដាក់បេក្ខជនសំរាប់ការជ្រើសរើសសមាជិក គឆ/ខប គយ/សប និងគកប/គករ។ ម្យ៉ាងទៀតអនុវត្តឲ្យមានប្រសិទ្ធភាពប្រការ ៣.១៧.២ “ដើម្បីគោរពឯករាជភាព និងអព្យាក្រឹតភាពនៃ គ.ជ.ប ដូចចែងក្នុងមាត្រា ១២ នៃ ច.ប.គ.រ សមាជិកនៃ គយ/សប ត្រូវតំណាងឲ្យទស្សនៈក្រុមទាំងអស់នៃសង្គម កម្ពុជាទាំងមូល...”។ ក្រុមទាំងអស់នៃសង្គមទាំងមូល យោងតាមប្រការ ៣.១៦.១.២ រួមមានមន្ត្រីរាជការ បម្រើការងារក្នុងរាជរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិល។

ជំពូកទី ៧៖ ការយោសាសនាបោះឆ្នោត

២. ស្នើសុំកែលម្អប្រការ៖ ៧.៣.១ និង៧.១៧

ការយោសាសនាបស់គណបក្សនយោបាយអាចធ្វើបាននៅទីសាធារណៈ ដូចជាទីផ្សារ ដោយមាន ការសម្របសម្រួលពីអាជ្ញាធរ ឬសន្តិសុខផ្សារ។ គ.ជ.ប និងអាជ្ញាធរត្រូវកំណត់កន្លែងសាធារណៈឲ្យបាន ច្បាស់លាស់ និងកំណត់កាលវិភាគសម្រាប់ការយោសាសនានៅទីសាធារណៈទាំងនោះ និងព្រមទាំងធ្វើ អន្តរាគមន៍ដើម្បីឲ្យគណបក្សនយោបាយអាចលើកស្លាកសញ្ញាបានលើគោលការណ៍ស្មើភាព និងមិនរើស អើង។

មូលហេតុ៖

គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតមានសិទ្ធិដូចគ្នាក្នុងការលើកស្លាកសញ្ញាគណបក្ស និងធ្វើការយោសាសនានៅទីសាធារណៈ។ ដើម្បីបន្ថយទំនាស់ការយោសាសនានៅទីសាធារណៈដូចជាទីផ្សារ។

៣. ស្នើសុំកែលំអប្រការ ៧.៣.២

ស្លាកសញ្ញាគណបក្ស និងសម្ភារៈយោសនារបស់គណបក្សនយោបាយត្រូវស្ថិតនៅក្រៅរង្វង់ ១០០ ម៉ែត្រ ពីអគារ ឬការិយាល័យរបស់រដ្ឋ។

មូលហេតុ៖

ពង្រឹងការអនុវត្តប្រការ៧.៣.២ ។ ដោយសារតែអគាររបស់រដ្ឋមួយចំនួនមានបិទស្លាកសញ្ញាគណបក្សជាប់រវាងអគារ ឬក្នុងទីធ្លា ដែលបង្កើតឲ្យមានរូបភាពការប្រើប្រាស់អគាររដ្ឋខុសច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ។

៤. ស្នើសុំកែលំអប្រការ ៧.៤.២ ៖

ហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែល “មិនមានស្លាកលេខ ឬស្លាកលេខក្លែងក្លាយ”។ គណបក្សនយោបាយ ដែលចុះបញ្ជីចូលរួមក្នុងការបោះឆ្នោតមានសិទ្ធិស្នើទៅនគរបាល និងគ.ជ.ប ដើម្បីត្រួតពិនិត្យស្លាកលេខបាននៅពេលមានការសង្ស័យ។

មូលហេតុ៖

ពង្រឹងការដឹកជញ្ជូនស្របច្បាប់ក្នុងពេលយោសនាបោះឆ្នោត ។ កន្លងមកមានការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដោយដោះស្លាកលេខចេញ ឬដាក់ស្លាកលេខក្លែងក្លាយដែលខុសនឹងស្មារតីបទបញ្ជា និងនីតិវិធីបោះឆ្នោតប្រការ ៧.៤.១។

៥. ស្នើសុំកែលំអប្រការ ៧.៧

មន្ត្រីរាជការស៊ីវិល កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការមិនអាចចូលរួមក្នុងសកម្មភាពយោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់បានទេ។ វាលែងតែបេក្ខជនឈរឈ្មោះ ដែលទទួលបានច្បាប់ឈប់សម្រាកពិសេស។ មន្ត្រីរដ្ឋបានរៀបរាប់ខាងលើអាចចូលរួមស្តាប់ការយោសនារបស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់បាន ប៉ុន្តែមិនត្រូវពាក់អាវ និងមួកនៃគណបក្សនយោបាយ ឬបេក្ខជននោះបានទេ។

មូលហេតុ៖

ពង្រឹងអព្យាក្រឹត្យភាពរបស់កងយោធពលខេមរភូមិន្ទ មន្ត្រីតុលាការ និងកងកម្លាំងនគរបាលជាតិ និងការអនុវត្តមាត្រា ១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ ដោយយោងតាមមាត្រាទី ១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ (១៩៩៧) មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិអាចចូលរួមជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ ច្បាប់នេះដែរក៏មិនបានកំណត់ឲ្យមន្ត្រីដែលបានរៀបរាប់ខាងលើធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយនៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកដែរ។ ហើយកងយោធពលខេមរភូមិន្ទ នគរបាលមានតួនាទីសំខាន់ផ្ទាល់រក្សាសន្តិសុខក្នុងដំណើរការបោះឆ្នោត ហើយមន្ត្រីតុលាការក៏នឹងចូលរួមផ្ទាល់ក្នុងការងារបណ្តឹងទាក់ទងនឹងការបោះឆ្នោត រីឯមាត្រា ៣៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា មន្ត្រីរាជការស៊ីវិលត្រូវមានអព្យា

ក្រឹត្យភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈ របស់រដ្ឋដើម្បីបំពេញសកម្មភាពនយោបាយ...។

៦. កែលម្អការ ៧.២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវស្នើទៅប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរួមមាន វិទ្យុ និង ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយពីការអប់រំអ្នកបោះឆ្នោត និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ យ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង ១៣:០០ រសៀល ដល់ម៉ោង ១៨:០០ ល្ងាច ក្នុងកំឡុងពេល ឃោសនាបោះឆ្នោត។ គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនអាចធ្វើការចាក់ផ្សាយ ព័ត៌មានស្តីពីការ បោះឆ្នោតនៅថ្ងៃបោះឆ្នោតបានដោយស្មើភាព ដោយមានការគ្រប់គ្រងពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។

មូលហេតុ៖

បង្កើនការចូលរួមរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត ។ ការបោះឆ្នោតចុងក្រោយមានការធ្លាក់ចុះ ភាគរយនៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតយ៉ាងច្រើន ដោយសារម្ចាស់ឆ្នោតនៅមានការយល់ដឹង អំពីនីតិវិធីការបោះឆ្នោតមិនច្បាស់លាស់នាំឲ្យជួបឧបសគ្គនៅថ្ងៃបោះឆ្នោត និងខ្វះការយល់ដឹងអំពីសារៈ សំខាន់នៃការបោះឆ្នោត។

យោងតាមមាត្រា ៧៤ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប អាចស្នើទៅគ្រប់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន រួមមានសារព័ត៌មាន វិទ្យុ និងទូរទស្សន៍របស់រដ្ឋត្រូវចុះផ្សាយគ្រប់ព័ត៌មានដោយមិន យកថ្លៃ។

៧. ស្នើសុំកែលម្អការ៖ ៧.២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវយករបាយការណ៍ចំណូលចំណាយរបស់គណបក្ស នយោបាយក្នុងពេលឃោសនាបោះឆ្នោតបង្ហាញដល់សាធារណជនដោយបង្ហាញនៅលើគេហទំព័ររបស់ ខ្លួន ក្រោយប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការយ៉ាងយូរ ៩០ថ្ងៃ ។ គ្រប់គណបក្សនយោបាយដែលបាន ចុះបញ្ជីឈរឈ្មោះបោះឆ្នោតត្រូវផ្ញើរបាយការណ៍ចំណូលចំណាយ និងព័ត៌មានគណនីនៃធនាគារមក គ.ជ.ប យ៉ាងយូរ ៤៥ថ្ងៃ ក្រោយប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។

មូលហេតុ៖

ពង្រឹងការអនុវត្តច្បាប់ជ្រើសតាំងតំណាងរាស្ត្រ។ កន្លងមក មិនមានតម្លាភាព មិនអាចអនុវត្ត មាត្រា ៨២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ “គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីឈរ ឈ្មោះបោះឆ្នោតរួចហើយ ត្រូវមានសៀវភៅគណនីដើម្បីកត់ប្រាក់ចំណូល ប្រភពនៃប្រាក់ចំណូល និង ចំណាយសម្រាប់ការឃោសនាបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចត្រួតពិនិត្យ សៀវភៅគណនីនេះ នៅពេលមានការចាំបាច់” និងបទបញ្ជា និងនីតិវិធីដែលចេញដោយ គ.ជ.ប។ បើ សាធារណជនមិនមានរបាយការណ៍ ម្យ៉ាងមិនបានផ្ទៀងផ្ទាត់ថា គណបក្សនយោបាយអនុវត្តមាត្រា ៨៣ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ “វិភាគទានទាំងអស់ដែលគណបក្សនយោបាយទទួលត្រូវ

បញ្ចូលក្នុងគណនីនៃធនាគារ ហើយរាល់ចំណាយទៅលើការយោសាស ត្រូវតែចេញពីគណនីតែមួយនេះ”
។

ជំពូកទី ៨៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត

៨. ស្នើសុំលប់ប្រការ ៨.៨.២.៤

៩. ស្នើសុំបន្ថែមប្រការ ៨.១១.៩.៤

គ្រប់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ត្រូវបើកចំហ (ទ្វារ បង្អួច) និងមានពន្លឺគ្រប់គ្រាន់ ដែលអាចឲ្យសាធារណជនអាចមើលឃើញនៅពេលដំណើរការរាប់សន្លឹកឆ្នោត។ បើមន្ត្រីណាម្នាក់មិនអនុវត្តតាមនីតិវិធីនេះត្រូវទទួលពិន័យ។

មូលហេតុ៖

បង្កើនតម្លាភាពក្នុងការរាប់សន្លឹកឆ្នោត និងឲ្យសាធារណជនមានការជឿទុកចិត្តលើលទ្ធផលបោះឆ្នោត។

ជំពូកទី១១៖ សមត្ថកិច្ច និងនីតិវិធីដោះស្រាយវិវាទក្នុងការបោះឆ្នោត និងនីតិវិធីដាក់/ទទួលពាក្យបណ្តឹង និងដោះស្រាយពាក្យបណ្តឹងចំពោះគ្រប់អំពើល្មើសបោះឆ្នោតដែលអាចនាំឲ្យមានការផ្ដន្ទាទោស

១០. ស្នើសុំបន្ថែម

បង្កើតឲ្យមានក្រុមប្រឹក្សាជំនុំជម្រះពិសេសនៅថ្នាក់ គ.ជ/ខប និងថ្នាក់ គ.ជ.ប ដែលទទួលបានការតែងតាំង ប្រតិភូកម្មអំណាច និងភាពឯករាជ្យឲ្យបានពេញលេញពីយន្តការ គ.ជ.ប ក្នុងការដោះស្រាយលើពាក្យបណ្តឹងទាក់ទងលើមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលប្រព្រឹត្តខុស ច.ប.ត.រ និង ប.ន.ត.រ។

ក្រុមប្រឹក្សាជំនុំជម្រះពិសេសត្រូវជ្រើសរើសដោយ គ.ជ.ប និងគណបក្សដែលមានអាសនៈនៅរដ្ឋសភា ហើយត្រូវតែងតាំងដោយ គ.ជ.ប។

មូលហេតុ៖

ពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងាររបស់មន្ត្រីគ.ជ.ប គ្រប់លំដាប់ថ្នាក់ ។ ការដោះស្រាយបណ្តឹងទាក់ទងមន្ត្រី គ.ជ.ប ដោយ គ.ជ.ប ខ្លួនឯង កន្លងមក បង្កើតទំនាស់ផលប្រយោជន៍ និងការមិនទទួលពាក្យបណ្តឹង និងការដាក់ពិន័យទៅលើមន្ត្រីដែលធ្វើខុសទៅនឹងប.ន.ត.រ ជាហេតុធ្វើឲ្យអ្នកប្តឹងមួយចំនួនលែងមានការជឿទុកចិត្ត។

១១. ស្នើសុំកែលម្អប្រការ ១១.៣.៤ និង ១១.៣.៥

មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវទទួលគ្រប់ពាក្យបណ្តឹងទាំងអស់ដោយពុំមានការសម្របសម្រួល និងតម្រូវឲ្យមានភស្តុតាងគ្រប់នោះទេ។

មូលហេតុ៖

បង្កើនតម្លាភាពក្នុងការទទួលពាក្យបណ្តឹង ។ កន្លងមកក្នុងថ្ងៃបោះឆ្នោត មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ តែងតែធ្វើការបដិសេធន៍ពាក្យបណ្តឹងរហូតដល់ទៅជាង ៨០%។

ជំពូកទី ១២៖ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មាន

១២. ស្នើសុំកែលម្អការ ១២.១.៥

គ្រប់តំណាងគណបក្សនយោបាយ ត្រូវបានអនុញ្ញាតឲ្យឈរនៅពីក្រោយលេខាធិការនៃការិយាល័យបោះឆ្នោតអាចមើលឃើញច្បាស់ ហើយមានសិទ្ធិស្នើការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត ជាមួយនឹងឯកសារដែលយកមកបោះឆ្នោត ។

មូលហេតុ៖

បង្កើនតម្លាភាពក្នុងការផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត។ ដើម្បីឲ្យប្រាកដថា មិនមានការកែប្លែកបន្តិកក្នុងការបោះឆ្នោត ឬមានការបន្លំឯកសារបញ្ជាក់អត្តសញ្ញាណ។

១៣. ស្នើសុំកែលម្អការ ១២.៣.៥

គ.ជ.ប ធ្វើប្រតិភូកម្មអំណាចឲ្យទៅ គធ/ខប ពិនិត្យ និងសម្រេចទៅលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល លើកលែងតែពាក្យសុំអ្នកសង្កេតការណ៍ចល័តត្រូវសុំការសម្រេចនៅគ.ជ.ប។ គធ/ខប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីថ្ងៃទទួលពាក្យសុំចុះឈ្មោះ។

មូលហេតុ៖

បង្គុលក្នុងការងាយស្រួល មានប្រសិទ្ធភាព (បន្ថយចំណាយ) ក្នុងការយកប័ណ្ណអ្នកសង្កេតការណ៍និងក្នុងន័យលើកទឹកចិត្តដល់ការចូលរួមសង្កេតការណ៍បោះឆ្នោត។ ម្យ៉ាងទៀតអ្នកសង្កេតការណ៍ជាតិមានសិទ្ធិធ្វើសកម្មភាពសង្កេតត្រឹមខេត្ត/ក្រុងរបស់ខ្លួន ដូចនេះ គធ/ខប មានលទ្ធភាពអាចត្រួតពិនិត្យបាន។

១៤. ស្នើសុំកែលម្អការ ១២.៣.៨

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចស្នើសុំដាក់អ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេសដោយមិនកំណត់ចំនួនសម្រាប់ថ្នាក់ដឹកនាំរបស់ខ្លួន...។

មូលហេតុ៖

អ្នកសង្កេតការណ៍ចល័តមានមធ្យោបាយធ្វើដំណើរ ដែលអាចធ្វើការសង្កេតពីខេត្តមួយទៅខេត្តមួយបានក្នុងបំណងប្រៀបធៀបការចាត់ចែងការបោះឆ្នោតពីខេត្តមួយទៅខេត្តមួយ ហើយម្យ៉ាងទៀតអាចធ្វើដំណើរដើម្បីចុះពិនិត្យមើលអ្នកសង្កេតការណ៍របស់ខ្លួនបាន។

១៥.ស្នើសុំកែប្រែការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត

ការចេញលិខិតបញ្ជាក់អត្តសញ្ញាណសំរាប់បម្រើឱ្យការបោះឆ្នោតត្រូវបញ្ឈប់ត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣។ មេឃុំ ឬចៅសង្កាត់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធទាំងអស់ទៅ គយ/សប ដើម្បីបិទផ្សាយជា សាធារណៈ និងរក្សាទុក។

មូលហេតុ៖

ដើម្បីបន្ថយទំនាស់ក្នុងការចេញលិខិតនេះក្នុងកំឡុងពេលយោសនា និងបោះឆ្នោត។

១៦.ស្នើសុំកែប្រែការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត

ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគួរត្រូវបានចេញ និងចែកចាយជូនអ្នកបានចុះឈ្មោះបោះឆ្នោត ជា ពិសេសអ្នកចុះឈ្មោះបោះឆ្នោតទាំងឡាយណាដែលស្ថានីយ៍បោះឆ្នោត ឬទីតាំងបោះឆ្នោតរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរដោយសារការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហើយបង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ពីស្ថានីយ៍បោះឆ្នោត។ ការចែកចាយប័ណ្ណព័ត៌មានអ្នក បោះឆ្នោតគួរបន្តធ្វើឡើងដោយ គយ/សប សហប្រតិបត្តិការជាមួយអង្គការសង្កេតការណ៍បោះឆ្នោត និង គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

មូលហេតុ៖

ដើម្បីធានាឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងបង្កើនចំនួននៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នេះឱ្យបាន១០០% ព្រោះថាកន្លងមកការចែកប័ណ្ណនេះ គឺធ្វើបានតែ៨០%។ ជាមួយគ្នានេះអ្នកដែលមិនបាន ទទួលមានការយល់ច្រឡំ ដែលធ្វើឱ្យបាត់បង់សិទ្ធិបោះឆ្នោត។

ကလေးများ

ហត្ថលេខាគាំទ្រលើអនុសាសន៍លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសំរាប់ការបោះឆ្នោត
ជ្រើសតំណាងរាស្ត្រ ឆ្នាំ២០១៣ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣

[illegible]